



សហព័ន្ធខ្មែរកម្ពុជាក្រោម

KHMERS KAMPUCHEA-KROM FEDERATION

P.O. Box 193, Pennsauken, NJ 08110 • <https://khmerkrom.org> • info@khmerkrom.org

សារសិខិត ពីប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម

សួស្តីឆ្នាំថ្មី ២០២១, ថ្ងៃពុធ ទី ២៣ ខែធ្នូ ឆ្នាំ ២០២០

សូមផ្ញើនូវសេចក្តីនឹករលឹក ជូនចំពោះ បងប្អូន មិត្តភក្តិ ជាសមាជិក និងអ្នកឧបត្ថម្ភក៍ គាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម ទាំងអស់ ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ។

ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាក ហើយយើងទាំងអស់គ្នាកំពុងឆ្លងមកដល់ទីបំផុតនៃបទពិសោធន៍ ពេញមួយឆ្នាំនេះហើយ ។ ទន្ទឹមគ្នានឹងរដូវវិស្សមកាលលំហែសម្រាកពីការងារផង និង ជាពេលដំណាច់ឆ្នាំផងដែរនេះ ក្នុងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំបាទសូមសង្ឃឹមយ៉ាងមុតមាំថា ទាំងក្តីរីបត្តិស្មុគ្រស្មាញ ទាំងការលំបាក តស៊ូ និងទាំងបញ្ហាប្រឈមដទៃជាច្រើនទៀត នឹងត្រូវបញ្ចប់ទៅជាមួយគ្នា នៅក្នុងឆ្នាំនេះដែរ ហើយឆ្នាំថ្មី ២០២១ ចូលមក សូមនាំមកជាមួយនូវ សុខសន្តិភាព សិរីមង្គល និងសេចក្តីចម្រើនរុងរឿង ជូនដល់ក្រុមគ្រួសារបងប្អូន និងមិត្តភក្តិ ជាទីស្នេហាគ្រប់ៗ គ្នា ។

ឥឡូវនៃភាពអួរអ័ព្វ ខុសពីការរំពឹងទុករបស់យើង កំពុងរំកិលមកដល់ទីបញ្ចប់ដែរហើយ ក៏ជាពេលយើង គួរគប្បីរំលឹកអំពីសកម្មភាពទាំងឡាយ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម បានបំពេញការងារតស៊ូមតិ ដើម្បី ទាមទារសិទ្ធិជាមូលដ្ឋាន ជូនដល់បងប្អូនខ្មែរក្រោម ដែលត្រូវយួនបំបិទមាត់មិនឲ្យបញ្ចេញសំឡេងតវ៉ា នៅ ដែនដីកម្ពុជាក្រោម ជាទីស្នេហាបំផុតរបស់យើងផងដែរ ។ ជាបឋម ខ្ញុំសូមសម្តែងនូវការដឹងគុណជាពិសេស និងអស់ពីដួងចិត្ត ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ និងទឹកចិត្តសទ្ធាជ្រះថ្លាបរិច្ចាគទ្រព្យសម្បត្តិ របស់ បងប្អូន មិត្តភក្តិ ចូលរួមជួយឧបត្ថម្ភ សហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបំពេញការងារ របស់ខ្លួនបានពេញលេញ ទោះបីនៅក្នុងកាលៈទេសៈដ៏លំបាក និងព្រួយបារម្ភក៍ ពីជំងឺរាតត្បាត កូវីដ-១៩ ក៏ដោយ ។ ក្រុមការងាររបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកសេចក្តីព្រួយលំបាក កើតពីជំងឺរាតត្បាតដាក់ ទៅម្ខាង ហើយបន្តសកម្មភាពការងារជាក្រុមៗ តស៊ូមតិទាមទារសិទ្ធិស្របច្បាប់ខ្មែរក្រោម តាមស្ថានភាព អំណោយ និងគ្រប់បែបផែន ។ ជាលទ្ធផលពេញមួយឆ្នាំ ២០២០ នេះ ប្រសិទ្ធិភាពការងារ ដែលគួរឲ្យលើក ទឹកចិត្ត រួមមាន៖

មុនពេលរាតត្បាត កូវីដ-១៩ មិនទាន់រីករាលដាល នៅសហរដ្ឋអាមេរិក មន្ត្រីតំណាង សហព័ន្ធខ្មែរ កម្ពុជាក្រោម បានចូលរួមក្នុងសកម្មភាពដូចតទៅ៖

- ថ្ងៃទី ១៦ ដល់ ១៧ ខែមករា៖ លោក ប្រាក់ សិរីវឌ្ឍ លោក វីគី ត្រីង និង លោកស្រី ជូលៀត ត្រីង បាន ជួបពិភាក្សាការងារជាមួយមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក មន្ត្រីនៃគណៈកម្មការអន្តរសាសនា



សេរី នៃសហរដ្ឋអាមេរិក ។ ឱកាសនោះដែរ លោក ប្រាក់ សិរីវឌ្ឍ ក៏បានទទួលជួបសម្ភាសន៍ជាមួយ វិទ្យុ អាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ផ្នែកខេមរភាសា ផងដែរ ។

- ថ្ងៃទី ២២ ខែមករា៖ លោក ម៉ៅ មុនី បានអញ្ជើញទៅ អង្គការសហប្រជាជាតិ នៅប៊ុរីញូវយ៉ក ដើម្បី ចូលរួមវគ្គពិភាក្សានៃគណៈកម្មការ អង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវសើសីពិនិត្យឡើងវិញនូវពាក្យសុំ សមាជិកភាពរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងឋានៈជាអ្នកពិគ្រោះស្ថានភាពជាមួយស្ថាប័ន អ៊ីកូ សក (ECOSOC) នៃ អ.ស.ប ។ ពាក្យសុំរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវបានពន្យលើកទៅពេល ក្រោយវិញ ។ ប្រសិនបើកិច្ចពិភាក្សាមិនត្រូវបានលុបចោល ដោយសារធាតុភាពត្រួតត្រាមករារាំងទេនោះ ពាក្យសុំរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងត្រូវលើកយកមកពិនិត្យជាថ្មីនៅ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ជាមិនខាន ។
- ចាប់ពីថ្ងៃទី ១៤ ដល់ ១៨ ខែកុម្ភៈ៖ សមាជិកមួយក្រុមតំណាងឲ្យសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម នៃ ទីក្រុងសាន់ហ្សូសេ (San Jose) សហរដ្ឋអាមេរិក ដឹកនាំដោយលោក ថាច់ តុង និង លោក ថាច់ ជួន បានធ្វើដំណើរទៅរដ្ឋហាវ៉ៃ ដើម្បីជួយលោកបណ្ឌិត ចូស្ទ័រ យូក្វី (Joshua Cooper) ក្នុងការងារ ជួសជុលផ្នែកខាងក្រៅគេហដ្ឋានរបស់គាត់ ។ នេះជាសកម្មភាពមួយ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម ធ្វើដូចជាការផ្តល់រង្វាន់លើកទឹកចិត្តមួយ ជូនម្តាយ លោក បណ្ឌិត យូក្វី ។ កាយវិការសប្បុរសរបស់ ក្រុមការងារនៃសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ទីក្រុងសាន់ហ្សូសេ នេះ គឺចង់បង្ហាញអំពីទឹកចិត្ត ថ្លែងអំណរគុណតបចំពោះ លោក បណ្ឌិត យូក្វី ដែលបានស្ម័គ្រចិត្តជួយជ្រោមជ្រែងការងារ សហព័ន្ធ ខ្មែរកម្ពុជាក្រោម អស់រយៈពេលជាងមួយទសវត្សរ៍កន្លងទៅនេះ ។
- ចាប់ពីថ្ងៃទី ១៦ ដល់ ២០ ខែកុម្ភៈ ៖ លោក ម៉ៅ មុនី ជាអនុប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម បានអញ្ជើញទៅការិយាល័យនៃកិច្ចការរដ្ឋហាវ៉ៃ (Office of Hawaii Affairs) ដើម្បីសិក្សាអំពីទម្រង់នៃ ការអនុវត្ត ស្តីពីការសម្រេចវាសនាខ្លួន ដោយខ្លួនឯង របស់ជនជាតិដើមហាវ៉ៃ ។ នៅសាកលវិទ្យាល័យ វ៉េស្តហ្ស៉ា, (West Oahu University) រដ្ឋហាវ៉ៃ ដដែល លោក ម៉ៅ មុនី បានទទួលអញ្ជើញទៅធ្វើ បទឧទ្ទេសនាមួយស្តីអំពី «នរណាជាខ្មែរក្រោម និងខ្មែរក្រោម នៅឯណា?» ដែលបានធ្វើឲ្យភ្ញាក់ផ្អើល យ៉ាងខ្លាំងក្លា នៅក្នុងចំណោមនិស្សិតទាំងអស់នៃថ្នាក់សិក្សារបស់លោកបណ្ឌិត ចូស្ទ័រ យូក្វី នៅពេល នោះ ។ ការងារគួរឲ្យភ្ញាក់ផ្អើលមួយទៀត គឺ លោក ម៉ៅ មុនី ត្រូវបានអញ្ជើញទៅថ្លែងសុន្ទរកថា នៅឯ សន្និសីទ ស្តីពីសិទ្ធិមនុស្ស នៅអង្គនីតិបញ្ញត្តិរដ្ឋហាវ៉ៃ ដែលបានទាញនូវការចាប់អារម្មណ៍យ៉ាងច្រើនពី សំណាក់ក្រុមអ្នកច្បាប់ នៅទីនោះ ។
- ថ្ងៃទី ២៦ ខែកុម្ភៈ៖ លោក រីគី ត្រីង និង បណ្ឌិត ចូស្ទ័រ យូក្វី បានជួបពិភាក្សាការងារជាមួយមន្ត្រី ក្រសួងការបរទេស នៃសហរដ្ឋអាមេរិក ។

នៅពេលដែលជំងឺ កូវីដ-១៩ ចាប់ផ្តើមរីករាលដាល គម្រោងការធ្វើដំណើរទាំងប៉ុន្មានសម្រាប់កិច្ចការតស៊ូមតិ ដើម្បីសិទ្ធិខ្មែរក្រោម ដែលបានរៀបចំហើយរបស់មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវអាក់ខាន ។ ក្នុងនោះ



មានដូចជា ត្រូវបង្ខំចិត្តលុបចោលសន្និសីទសាកលមួយ ដែលគ្រោងនឹងរៀបចំធ្វើនៅប្រទេសអូស្ត្រាលី ហើយ បានប្តូរសម្រួលមកជារៀបធៀបធ្វើការតាមបែបប្រយោលវិញ សកម្មភាពទាំងនោះ រួមមាន៖

- ថ្ងៃទី ៣០ ខែឧសភា៖ សហព័ន្ធខ្មែរកម្ពុជាក្រោម និង វិទ្យាស្ថានហាវ៉ៃដើម្បីសិទ្ធិមនុស្ស បានរៀបចំទូរសន្និសីទប្រយោលមួយ ក្រោមប្រធានបទ «សម្រេចវាសនាដោយខ្លួនឯង និងការអភិវឌ្ឍប្រកបដោយ ចីរភាពជាមួយនឹងរបៀបគម្លាតសង្គម» ។
- ថ្ងៃទី ០៣ មិថុនា (ត្រូវនឹងថ្ងៃទី ០៤ នៅកម្ពុជាក្រោម) សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំទូរសន្និបាត មួយ ដើម្បីលើកព្រឹត្តិការណ៍ថ្ងៃទី ០៤ ខែមិថុនា ។
- ថ្ងៃទី ២០ ខែមិថុនា៖ លោក ប្រាក់ សិរីវឌ្ឍ បានផ្តល់បទសម្ភាសន៍ ជាមួយនឹងវិទ្យុសំឡេងសហរដ្ឋ អាមេរិក (VOA) អំពីការរំលឹកនៃទិវាជនភៀសខ្លួនពិភពលោក ។ ខ្មែរក្រោម មានជនភៀសខ្លួនជាង ៦០ គ្រួសារនៅប្រទេសថៃ កំពុងស្វែងរកឋានៈជាជនភៀសខ្លួន ក្នុងស្ថានភាពដ៏លំបាកនេះ សហព័ន្ធខ្មែរ កម្ពុជាក្រោម សូមអំពាវនាវ សមាជិក និងសប្បុរសជន មេត្តាជួយជាវិភាគទាន ដល់បងប្អូន ជនភៀសខ្លួនខ្មែរក្រោម ដែលកំពុងប្រឈមបញ្ហាគ្រប់ជំពូក នៅក្នុងដំណាក់កាលនៃជំងឺរាតត្បាតដ៏គួរឲ្យ បារម្ភនេះ ។
- ចាប់ពីថ្ងៃទី ២៦ ដល់ ២៧ ខែមិថុនា៖ សហព័ន្ធខ្មែរកម្ពុជាក្រោម វិទ្យាស្ថានហាវ៉ៃ ដើម្បីសិទ្ធិមនុស្ស និង អង្គការមិនមែនរដ្ឋាភិបាលដទៃផ្សេងទៀត បានរួមគ្នារៀបចំទូរសន្និសីទ ដើម្បីលើកដល់ធម្មនុញ្ញ អង្គការសហប្រជាជាតិ ក្រោមប្រធានបទ «បញ្ជាក់ឡើងវិញ នូវជំនឿរបស់យើងលើសិទ្ធិមនុស្សជា មូលដ្ឋាន និង ជម្រុញការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសេរីភាពកាន់តែរីកធំ» ។
- ថ្ងៃទី ១២ ខែកញ្ញា (ត្រូវថ្ងៃ ១៣ ខែកញ្ញា នៅកម្ពុជាក្រោម) សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំកម្មវិធី ពិភាក្សាតាម ទូរសន្និបាតរំលឹកទិវា នៃសេចក្តីប្រកាស ស្តីអំពីសិទ្ធិជនជាតិដើម ។
- ថ្ងៃទី ០៩ ខែធ្នូ (ថ្ងៃទី ១០ ខែធ្នូ នៅកម្ពុជាក្រោម) សហព័ន្ធខ្មែរកម្ពុជាក្រោម បានរៀបចំទិវារំលឹកខួប ៧២ ឆ្នាំ នៃ សេចក្តីប្រកាសជាសកល ស្តីអំពី សិទ្ធិមនុស្សអន្តរជាតិ ។

ក្នុងខណៈពេលកំពុងប្រឈមនឹងការលំបាកដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ ខ្មែរក្រោម អ្នកគ្មាន សំឡេង នៅតែបន្តទទួលរងនូវអំពើហិង្សាសិទ្ធិមនុស្ស ពីសំណាក់រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជូនរបាយការណ៍ជាច្រើន ជូនទៅអង្គការសហប្រជាជាតិ ទៅកាន់ប្រទេស ម្ចាស់ជំនួយទៅឲ្យប្រទេសវៀតណាម និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលកំពុងតស៊ូមតិដើម្បីសិទ្ធិមនុស្ស ឲ្យរួមគ្នាថ្កោលទោសប្រទេសវៀតណាម ចំពោះការរំលោភសិទ្ធិមនុស្សខ្មែរក្រោម មានដូចជា សិទ្ធិលើដីធ្លី សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិជំនឿសាសនា ។ ផលប៉ះពាល់បណ្តាលពីរោគ កូវីដ-១៩ បានធ្វើឲ្យ សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រូវផ្លាស់ប្តូរមធ្យោបាយក្នុងការតស៊ូមតិ ដើម្បីសិទ្ធិរបស់ខ្មែរក្រោម និងវិធីទាក់ទង សកម្មភាពការងារប្រចាំថ្ងៃរបស់ខ្លួន ។ សហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រើប្រាស់បណ្តាញសង្គម និង ទូរសន្និបាតប្រយោល ដើម្បីចែករំលែកព័ត៌មាន ។ ក្រុមការងារប្រព័ន្ធផ្សព្វផ្សាយ សំឡេងកម្ពុជាក្រោម (VOKK)



បានអភិវឌ្ឍសមត្ថភាពការងាររបស់ខ្លួនកាន់តែប្រសើរឡើង ហើយបានធ្វើការងារដ៏អស្ចារ្យ ដើម្បីបង្ហាញ
បច្ចុប្បន្នភាព ជូនសមាជិក និងប្រិយមិត្តអ្នកគាំទ្រទាំងឡាយ អំពីសកម្មភាពរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម និង
សកម្មភាពរំលោភសិទ្ធិមនុស្សមកលើខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។ បន្ថែមលើនេះ ក្នុងរយៈប៉ុន្មានខែថ្មីៗ
នេះ តំណាងគណៈកម្មការយុវជនរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម កញ្ញា វីធីនៀ ថាច់ បានរៀបចំខ្សែវីដេអូជា
ភាសាអង់គ្លេសតាមបណ្តាញអ៊ិនធើណែត ក្រោមប្រធានបទ «ឈ្វេងយល់ និងអភិរក្សអត្តសញ្ញាណខ្មែរក្រោម
នៅកម្ពុជាក្រោម និងនៅបរទេស» ។

ឆ្នាំថ្មីនៃឆ្នាំសកល ចូលមកដល់ យើងនៅតែរក្សាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ដោយគ្មានញញើត ក្នុងការ
ស្វែងរកយុត្តិធម៌ សម្រាប់ខ្មែរក្រោម អ្នកដែលត្រូវគេបំបិទសំឡេង នៅដែនដីកម្ពុជាក្រោម ជាទីស្នេហារបស់យើង
លុះត្រាបានជោគជ័យជាស្ថាពរ ។

សួស្តីឆ្នាំថ្មី ឆ្នាំ ២០២១!

ដោយសេចក្តីស្រឡាញ់ រាប់អាន ដ៏ជ្រាលជ្រៅបំផុត ។

ហត្ថលេខា និង ត្រា

ប្រាក់ សិរីវឌ្ឍ

ប្រធានប្រតិបត្តិ សហព័ន្ធខ្មែរកម្ពុជាក្រោម

